

କିମ୍ବାକାରାତିଶୀଳ ପାଦକାରୀ ପାଇଁ ଜାଗନ୍ନାଥ ପାଦକାରୀ ପାଇଁ

កាលបរិច្ឆេទ	ចំនួននិស្សិត	បេសកកម្មសុវិញ្ញា		
លើកទី១ ១២-៤៥ ខែមីនា ឆ្នាំ១៩៩១	២៥នាក់	ច្បាក់បង្កោន់ ១២-១៣ ខែមីនា (សៀវភៅ, បន្ទាយកូវ)		
	ស្ថាបគ្រឹកមួយ ១៥ បុរាណវិឡា ៩០	[ប្រធិតិសាស្ត្រ]- ប្រធិតិសាស្ត្រអង្គភាព [អភិវឌ្ឍបេតិកកណ្តា]- មួលដ្ឋាននៃការសិក្សាថ្មី វិជ្ជាកិរក្សា - ការសិក្សាអំពីបេបចុះបញ្ជី [ស្ថាបគ្រឹកមួយ]- ស្រាវជ្រាវប្រាសាទ [បុរាណវិឡា]- កំណាមួលបុរាណវិឡា [កូតុមសាស្ត្រ]- ស្រាវជ្រាវកូតុមសាស្ត្រនៃប្រាសាទ	Yoshiaki Ishizawa John Sanday (W.M.F)	Yasushi Kono Yoshiaki Fujiki Kunikazu Ueno Tomio Moriai
	៣០នាក់	១៨-៤៥ ខែមីនា (សៀវភៅ, បន្ទាយកូវ)		
	ក្រុម ១ ៨នាក់ ក្រុម ២ ៨នាក់ ក្រុម ៣ ៨នាក់ ក្រុម ៤ ៨នាក់	[ស្ថាបគ្រឹកមួយ]- ក្រុមព្រឹកនិងស្ថាបគ្រឹកមួយ (អង្គភាព) ក្រុមស្ថាបគ្រឹកមួយទី២ (បន្ទាយកូវ) [បុរាណវិឡា]- ក្រុមបុរាណវិឡា (បន្ទាយកូវ) [កូតុមសាស្ត្រ]- ក្រុមកូតុមសាស្ត្រ (បាយន្ត, ព្រះខ័ន)	John Sanday Yoshiaki Fujiki Kunikazu Ueno Tomio Moriai	Richard Engelhard (UNESCO)
លើកទី២ ១៣-៤៥ ខែសីហា ឆ្នាំ១៩៩១	១៦០នាក់	ច្បាក់បង្កោន់ ១៣, ១៤, ២៤ ខែសីហា (សាកលវិទ្យាល័យកូមិនិត្រិត្រសិល្បៈ)		
	ស្ថាបគ្រឹកមួយ ៦០ សុន្យប៊ែ ៤០ បុរាណវិឡា ៤០	[ប្រធិតិសាស្ត្រ]- ប្រធិតិសាស្ត្រអង្គភាព [ស្ថាបគ្រឹកមួយ] - គោលការណ៍ថែរក្សាសម្រួលិ៍ប្រឈមទំនួល និងការរំចេក្តារប្រាសាទ - ស្ថាបគ្រឹកមួយនៃប្រទេសជិតខាងអាណាពាប្រក់ខ្លួន Yutaka Shigeeda និងស្ថាបគ្រឹកមួយអាណាពាប្រក់ម្រៀង [បុរាណវិឡា]- មួលដ្ឋានស្រាវជ្រាវបុរាណវិឡា Yoshiharu Nakao [បីស្ថាន] - ការវិនិច្ឆ័ន់សង្គមផ្លូវកន្លែងវិឡា និងការរំចេក្តារបីស្ថាននៅកំបងអង្គភាព [សំណាដ់សិរិន] - ប្រាសាទអង្គភាពរៀបចំការិយាល័យដ្ឋានប្រកិត្តិសាស្ត្រ Shunsuke Baba និងឱក្សាន/ឱកាសទាំងអស់ [ធាកសាស្ត្រ និងធនធានទីកិច] – បញ្ហាបរិស្ថាននៅក្នុងប្រទេស Asaichi Miyakawa កំពុងអភិវឌ្ឍន៍និងការប្រាជែងអភិវឌ្ឍន៍បែស់ផ្ទះ [សំណាដ់ប្រាសាទ] - ទស្សន៍និងដិតិសាស្ត្រសិក្សាសំណាដ់ប្រាសាទ Nobuo Endo [ប្រភិវិយោមទំនួល] - ទីស្តីទំនាក់ទំនួលរួយោមទំនួល Yoshiharu Tsuboi [ក្រុវិឡា] – ប្រព័ន្ធក្រុវិឡា និងព្រោះអង្គភាព	Yoshiaki Ishizawa Nobuo Ito Yutaka Shigeeda Yoshiharu Nakao Bora Tamimoto Asaichi Miyakawa Nobuo Endo Yoshiharu Tsuboi Mitsuyasu Hasebe	ទ្វារ គីមលាង
	១០នាក់	១៨-២៦ ខែសីហា (សៀវភៅ, បន្ទាយកូវ)		
	ស្ថាបគ្រឹកមួយ ៥ បុរាណវិឡា ៥ អូកស្សែគ្រឿចិត្ត ២	[ស្ថាបគ្រឹកមួយ] – Yoshiaki Ishizawa, Shunsuke Baba, Yoshiharu Nakao, Yutaka Shigeeda, Nobuo Endo [បុរាណវិឡា] - ទ្វារ គីមលាង, Mitsuyasu Hasebe, Bora Tamimoto,		

		Naruko Matsui
លេកទី៣ ៩០-២១ ខែមីនា ឆ្នាំ១៤៩២	ពាណិជ្ជការ	ច្បាក់បង្រៀនវគ្គៈ ១០-១៤ ខែមីនា (សាកលវិទ្យាល័យកូមិនូវិច្ឆសិល្បោះ) [ប្រធិតិសាស្ត្រ] - ប្រធិតិសាស្ត្របុរាណនៃប្រទេសកម្ពុជា Yoshiaki Ishizawa - ប្រធិតិសាស្ត្រអុនសម្រេចទៅនៃប្រទេសកម្ពុជា Alain Forest - សិលាទាក់ខ្វោ Claude Jacques (EPHE) - មួលដ្ឋានរៀនសិលាទាក់ខ្វោ Claude Jacques [សាបក្សកម្ម] - ការថែរក្សានិងផ្តល់ជូនជាលក្ខណៈវិទ្យាសាស្ត្រ Yutaka Shigeeda - មួលដ្ឋានសាបក្សកម្ម Yutaka Shigeeda [បុរាណវិទ្យា] - សារមន្ត្រីវិទ្យា Yoshiharu Nakao - មួលដ្ឋានរៀនសារមន្ត្រីវិទ្យា Yoshiharu Nakao - បុរាណវិទ្យា Kunikazu Ueno [កូតម្មសាស្ត្រ] - កូតម្មសាស្ត្រ Tomio Moriai - មេរោគពីសេសអំពីកូតម្មសាស្ត្រ Tomio Moriai [បិស្ថាន] - វិស្ថកម្មបិស្ថាន ទោន តីមលាង [វិស្ថកម្មនៃមួលដ្ឋានប្រភិតិសាស្ត្រ] - Nobuo Endo [សង្គមវិទ្យា] - ទ្រីស្តីបិស្ថានរៀនប្រជុំ - វិធីសាស្ត្រថែរក្សាបេតិកកណ្តាលរៀនប្រជុំ Miyuki Sakai - មួលដ្ឋាននៃគោលនយោបាយរៀនប្រជុំ Richard Engelhard [ត្រូវឯក] - ត្រូវឯក Jun Yokoyama
	២០នាក់	កម្មសិក្សា ១៦-២១ ខែមីនា (សៀមរាប, បន្ទាយក្តី)
	សាបក្សកម្ម ៩០ បុរាណវិទ្យា ៩០	[សាបក្សកម្ម] Yutaka Shigeeda [បុរាណវិទ្យា] Yoshiharu Nakao, Kunikazu Ueno [កូតម្មសាស្ត្រ] Tomio Moriai
លេកទី៤ ៩០-២២ ខែសីហា ឆ្នាំ១៤៩២	ពាណិជ្ជការ	ច្បាក់បង្រៀនវគ្គៈ ១០-១៤ ខែសីហា (សាកលវិទ្យាល័យកូមិនូវិច្ឆសិល្បោះ) [សាបក្សកម្ម ១៨១ បុរាណវិទ្យា ១៨១] [ប្រធិតិសាស្ត្រ] - ប្រធិតិសាស្ត្រខ្វោ Yoshiaki Ishizawa - សិលាទាក់ខាងក្រោម Yoshiaki Ishizawa [ការថែរក្សានិងប្រជុំបេតិកកណ្តាលជាលក្ខណៈវិទ្យាសាស្ត្រ] - ទ្រីស្តីនិងការអនុវត្តន៍នៃការថែរក្សាបេតិកកណ្តាលរៀនប្រជុំ Nobuo Ito - ការថែរក្សានិងប្រជុំបេតិកកណ្តាលជាលក្ខណៈវិទ្យាសាស្ត្រ ១ Nobuo Ito - បេតិកកណ្តាលរៀនប្រជុំនិងបច្ចេកវិទ្យា ១-២ Tsutomu Kimura - អនុសាសន៍របស់យុណោស្ស Richard Engelhard [សាបក្សកម្ម] - សាបក្សកម្ម Yutaka Shigeeda - មួលដ្ឋាននៃគោលនយោបាយ Tsuyoshi Narita - អនុត្រូវគោលនយោបាយ Yutaka Shigeeda, Tsuyoshi Narita [បុរាណវិទ្យា] - បុរាណវិទ្យា ១-២ Hiroshi Sugiyama [កូតម្មសាស្ត្រ] - កូតម្មសាស្ត្រ ១-២ Shinji Tukawaki [ប្រធិតិសាស្ត្រប្រជុំ] - ប្រជុំកណ្តាប់ ១-២ Yoshiharu Tsuboi [វិស្ថកម្មនៃមួលដ្ឋានប្រភិតិសាស្ត្រ ១-២] Nobuo Endo [វិទ្យាសាស្ត្របិស្ថាន]

		- ធម្មជាតិនិងបរិស្ថាននៅប្រទេសកម្ពុជា - ការរាយគំរូលើការអភិវឌ្ឍន៍និងបរិស្ថាន	ខ្សោយ គីមណាង ខ្សោយ គីមណាង
	២០នាក់	កម្មសិក្សា៖ ១៥-២៦ (សៀមរាប, បន្ទាយក្តី)	
	ស្ថាបក្សកម្ម ៩០ បុរាណីឡា ៩០	[ស្ថាបក្សកម្ម] [បុរាណីឡា]	Yutaka Shigeeda Hiroshi Sugiyama
លីកទី៥ ១-៥ ខែមីនា ឆ្នាំ១៩៩៣	១៥០នាក់	ច្ញាក់បង្កែង]នៃ ១៥ ខែមីនា (សាកលវិទ្យាល័យកូមិនិវិច្ឆសិល្បៈ)	
	ស្ថាបក្សកម្ម ៨០ បុរាណីឡា ៧០	[ប្រធិតិសាស្ត្រ] - [បុរាណីឡា] [ស្ថាបក្សកម្ម]	Yoshiaki Ishizawa Kunikazu Ueno Yutaka Shigeeda
លីកទី៦ ១៥-២៥ ខែកុលា ឆ្នាំ១៩៩៣	២០នាក់	សិត្តាសាលាលីកទី៦៖ សាកលវិទ្យាល័យកូមិនិវិច្ឆសិល្បៈ	
	បុរាណីឡា ២០	[បង្កើតកម្មដៃអភិវឌ្ឍន៍សង្គមសម្រាប់បំបន់អង្គភាពរយៈវិស្សកម្មនៃមួយដាក់យដ្ឋាន ប្រធិតិសាស្ត្រ] -	Nobuo Endo
លីកទី៧ ១៥-១៥ ខែកុល់ ឆ្នាំ១៩៩៤	២០នាក់	សិត្តាសាលាលីកទី៧៖ សាកលវិទ្យាល័យកូមិនិវិច្ឆសិល្បៈ	
	បុរាណីឡា ២០	[បង្កើតកម្មដៃអភិវឌ្ឍន៍សង្គមសម្រាប់បំបន់អង្គភាពរយៈវិស្សកម្មនៃមួយដាក់យដ្ឋាន ប្រធិតិសាស្ត្រ] -	Nobuo Endo
លីកទី៨ ៧-២២ ខែមីនា ឆ្នាំ១៩៩៤	៧៦នាក់	ច្ញាក់បង្កែង]នៃ ៧-១២ ខែមីនា (សាកលវិទ្យាល័យកូមិនិវិច្ឆសិល្បៈ)	
	បុរាណីឡា ៧៦	[ប្រធិតិសាស្ត្រ] - ប្រធិតិសាស្ត្រអនារោះ [បុរាណីឡា] - មួលដ្ឋានបុរាណីឡា - សារមន្ទីរីឡា - បុរាណីឡា - អនុវត្តបុរាណីឡា [កុត្តមែសាស្ត្រ] - កុត្តមែសាស្ត្រទូទៅ [ប្រធិតិសាស្ត្របែងចែក] - វិស្សែកបែងចែក	Yoshiaki Ishizawa Yoshiharu Nakao Yoshiharu Nakao Kunikazu Ueno Kunikazu Ueno Shinji Tsukawaki Yoshiharu Tsuboi
	៩០នាក់	កម្មសិក្សា៖ ៩៣-២២ ខែសីហា (សៀមរាប, បន្ទាយក្តី)	
	បុរាណីឡា ៩០	[បុរាណីឡា] - Kunikazu Ueno, Hiroshi Sugiyama, Yoshiharu Nakao, Yukio Fujita	
លីកទី៩ ៣១ ខែកក្កដា - ២២ ខែសីហា ឆ្នាំ១៩៩៤	៧នាក់	កម្មសិក្សា៖ ៣១ ខែកក្កដា - ២២ ខែសីហា (សៀមរាប, បន្ទាយក្តី)	
	បុរាណីឡា ៧	[ប្រធិតិសាស្ត្រ] - Yoshiaki Ishizawa [បុរាណីឡា] – Yukio Fujita, Masako Marui	
លីកទី១០ ១៥-២៥ ខែធ្នូ ឆ្នាំ១៩៩៤	១២នាក់	កម្មសិក្សា៖ ១៥-២៥ ខែធ្នូ (សៀមរាប, បន្ទាយក្តី)	
	បុរាណីឡា ៦ ស្ថាបក្សកម្ម ៦	[ប្រធិតិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបក្សកម្ម] – Masao Katagiri, Yasuyuki Furuya ma	

		[បុរាណវិឡា] – Kunikazu Ueno, Masako Marui
លើកទី១១ ៩០ ខែកម្ម: - ៣១ ខែមីនា ឆ្នាំ១៩៩៥	១៩០នាក់	ថ្វាក់បង្រៀន៖ ៩០ ខែកម្ម: - ៤ ខែមីនា (សាកលវិឡាលូយកូមិនូវិចត្រសិល្បែរ)
	បុរាណវិឡា ៧០ ស្ថាបគ្យកម្ម ១២០	[ស្ថាបគ្យកម្ម] - Yutaka Shigeeda [សង្ឃឹមស្ថាបគ្យកម្ម] - Yutaka Shigeeda
	២២នាក់	កម្មសិក្សា៖ ១០-៣១ ខែមីនា (សៀវភៅ, បន្ទាយគី)
	បុរាណវិឡា ៩០ ស្ថាបគ្យកម្ម ១២	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] - Masao Katagiri, Yasuyuki Furuyama [បុរាណវិឡា] – Kunikazu Ueno, Nobuhiro Matsuo, Masako Marui
	៩០នាក់	កម្មសិក្សា៖ (សៀវភៅ, បន្ទាយគី, អង្គរគី)
លើកទី១២ ១-១៧ ខែសីហា ឆ្នាំ១៩៩៥	បុរាណវិឡា ៥ ស្ថាបគ្យកម្ម ៥	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Yutaka Shigeeda, Yasuyuki Furuyama, Futoshi Jingu [បុរាណវិឡា] – Kunikazu Ueno, Yoshiharu Nakao, Nobuhiro Matsuo, Masako Marui
	១០នាក់	កម្មសិក្សា៖ (សៀវភៅ, បន្ទាយគី, អង្គរគី)
	បុរាណវិឡា ៥ ស្ថាបគ្យកម្ម ៥	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Yutaka Shigeeda, Yasuyuki Furuyama, Byungha Choi [បុរាណវិឡា] – Yoshiharu Nakao, Yasuharu Miyamoto, Masako Marui
លើកទី១៤ ២ ខែមីនា- ៤៣ ខែសក ឆ្នាំ១៩៩៦	៦៣នាក់	ថ្វាក់បង្រៀន៖ (សាកលវិឡាលូយកូមិនូវិចត្រសិល្បែរ)
	បុរាណវិឡា ឆ្នាំទី១ ៣៦ ឆ្នាំទី៤ ៤៦	[និស្សកម្មវិនិមួយផ្ទាល់ប្រវត្តិសាស្ត្រ] – Nobuo Endo, Masako Marui
	៩០នាក់	កម្មសិក្សា៖ (សៀវភៅ, បន្ទាយគី, អង្គរគី)
លើកទី១៥ ១៥ ខែកញ្ញា- ៣១ ខែសីហា ឆ្នាំ១៩៩៦	បុរាណវិឡា ៥ ស្ថាបគ្យកម្ម ៥	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Yutaka Shigeeda, Yasuyuki Furuyama, Byungha Choi [បុរាណវិឡា] – Yoshiharu Nakao, Yasuharu Miyamoto, Masako Marui
	៩០នាក់	កម្មសិក្សា៖ (សៀវភៅ, បន្ទាយគី, អង្គរគី)
	បុរាណវិឡា ៥ ស្ថាបគ្យកម្ម ៥	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Yutaka Shigeeda, Yasuyuki Furuyama, Byungha Choi [បុរាណវិឡា] – Kunikazu Ueno, Masako Marui
លើកទី១៦ ១៧ ខែធ្នូកា- ៤៣ ខែធ្នូ ឆ្នាំ១៩៩៦	៩០នាក់	កម្មសិក្សា៖ (សៀវភៅ, បន្ទាយគី, អង្គរគី)
	បុរាណវិឡា ៥ ស្ថាបគ្យកម្ម ៥	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Yutaka Shigeeda, Yasuyuki Furuyama, Byungha Choi [បុរាណវិឡា] – Kunikazu Ueno, Masako Marui
	៩៩នាក់	កម្មសិក្សា៖ (សៀវភៅ, បន្ទាយគី, អង្គរគី)
២៨ ខែកម្ម: - ៣០ ខែមីនា ឆ្នាំ១៩៩៧	បុរាណវិឡា ៦ ស្ថាបគ្យកម្ម ៥	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Yutaka Shigeeda, Byungha Choi [បុរាណវិឡា] – Yoshiharu Nakao, Yasuharu Miyamoto

<u>លើកទី១៤</u>	១៣៣ នាក់	ធ្វើកំបង្ហែង៖ (សាកលវិទ្យាល័យអូមិន្ទិវិចិត្រសិល្បៈ)
២៥ ខេត្តុំ- ២៣ ខេខសកា ឆ្នាំ១៩៩៧	បុរាណិទ្យា ៣៦ ស្ថាបគ្យកម្ម ៩៧	[គ្រប់គ្រងបេតិកកណ្តាលប្បញ្ញម៉ែ] - Nobuo Endo, Masako Marui
<u>លើកទី១៥</u>	៩នាក់	កម្មសិក្សា៖ (សៀមរាប, បន្ទាយភី, អង្គរភព)
១៥ ខេវិត្តិកា- ៣០ ខេត្តុំ ឆ្នាំ១៩៩៧	បុរាណិទ្យា ៨ ស្ថាបគ្យកម្ម ៨	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Byungha Choi [បុរាណិទ្យា] – Kunikazu Ueno, Masako Marui
<u>លើកទី១៦</u>	៩នាក់	កម្មសិក្សា៖ (សៀមរាប, បន្ទាយភី, អង្គរភព)
២០ ខេត្តុំ- ១០ ខេមសកា ឆ្នាំ១៩៩៧	បុរាណិទ្យា ៨ ស្ថាបគ្យកម្ម ៨	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Byungha Choi [បុរាណិទ្យា] – Yoshiharu Nakao, Masako Marui
<u>លើកទី១៧</u>	៩នាក់ (បុគ្គលិក)	កម្មសិក្សា៖ (សៀមរាប, បន្ទាយភី, អង្គរភព, សានីយ៉ង្គារី)
២០ ខេសីហា- ១៦ ខេត្តុំ ឆ្នាំ១៩៩៧	បុរាណិទ្យា ៨ ស្ថាបគ្យកម្ម ៨	[ស្ថាបគ្យកម្ម] – Masao Katagiri, Byungha Choi [បុរាណិទ្យា] – Kunikazu Ueno, Masako Marui [ឡុកានី] – Yoji Aoyagi, Tatsuo Sasaki, Takenori Nogami, Kazuhiko Tanaka, Masako Marui, Tokiko Sumida
<u>លើកទី១៨</u>	៧នាក់ (បុគ្គលិក)	កម្មសិក្សា៖ (សៀមរាប, បន្ទាយភី, អង្គរភព)
២០ ខេត្តុំ- ៣០ ខេត្តុំ ឆ្នាំ១៩៩៧	បុរាណិទ្យា ៨ ស្ថាបគ្យកម្ម ៩	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Byungha Choi, Satoru Miwa [បុរាណិទ្យា] – Kunikazu Ueno, Masako Marui
<u>លើកទី១៩</u>	៧នាក់ (បុគ្គលិក)	កម្មសិក្សា៖ (សៀមរាប, បន្ទាយភី, អង្គរភព, សានីយ៉ង្គារី)
១០ ខេមកក- ៣១ ខេមសកា ឆ្នាំ១៩៩៧	បុរាណិទ្យា ៨ ស្ថាបគ្យកម្ម ៩	[ស្ថាបគ្យកម្ម] – Masao Katagiri, Byungha Choi, Satoru Miwa [បុរាណិទ្យា] – Yoshiharu Nakao, Masako Marui, Hisao Arahi [ឡុកានី] – Yoji Aoyagi, Tatsuo Sasaki, Takenori Nogami, Kazuhiko Tanaka, Masako Marui, Tokiko Sumida
<u>លើកទី២៤</u>	៦នាក់ (បុគ្គលិក)	កម្មសិក្សា៖ (សៀមរាប, បន្ទាយភី, អង្គរភព, សានីយ៉ង្គារី)
២០ ខេមបុនា- ១០ ខេត្តុំ ឆ្នាំ១៩៩៧	បុរាណិទ្យា ៩ ស្ថាបគ្យកម្ម ៩	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Byungha Choi, Satoru Miwa [បុរាណិទ្យា] – Kunikazu Ueno, Masako Marui, Hisao Arahi [ឡុកានី] – Yoji Aoyagi, Tatsuo Sasaki, Takenori Nogami, Kazuhiko Tanaka, Masako Marui, Tokiko Sumida
<u>លើកទី២៥</u>	៩នាក់ (បុគ្គលិក)	កម្មសិក្សា៖ (សៀមរាប, បន្ទាយភី, អង្គរភព)
១៥ ខេត្តុំ-៣១ ខេត្តុំ ឆ្នាំ១៩៩៧	បុរាណិទ្យា ៨ ស្ថាបគ្យកម្ម ៩	[ប្រវត្តិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបគ្យកម្ម] – Masao Katagiri, Satoru Miwa [បុរាណិទ្យា] – Yasuharu Miyamoto, Tetsuo Hishida, Masako Marui, Hisao Arahi

<u>លីកទី២៦</u>	៨នាក់ (បុត្រិលិក)	កម្មសិក្សា៖ (សៀមរាប, បន្ទាយគី, អង្គរភ្នំ)
៩០ ខែតា- ២៥ ខែតា ឆ្នាំ២០០០	បុរាណវិឡា ៤ ស្ថាបក្សកម្ម ៤	[ប្រធិតិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបក្សកម្ម] - Masao Katagiri, Satoru Miwa [បុរាណវិឡា] - Kunikazu Ueno, Yasuharu Miyamoto, Masako Marui, Hisao Arahi
<u>លីកទី២៧</u>	៨នាក់ (បុត្រិលិក)	កម្មសិក្សា៖ (សៀមរាប, បន្ទាយគី, អង្គរភ្នំ, សានីយទ្វាតានី)
៩០ ខែសីហា- ២៥ ខែសីហា ឆ្នាំ២០០០	បុរាណវិឡា ៥ ស្ថាបក្សកម្ម ៥	[ប្រធិតិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបក្សកម្ម] - Masao Katagiri, Satoru Miwa [បុរាណវិឡា] - Yasuharu Miyamoto, Tetsuo Hishida, Masako Marui, Hisao Arahi [ទ្វាតានី] - Yoji Aoyagi, Tatsuo Sasaki, Takenori Nogami, Kazuhiko Tanaka, Masako Marui, Tokiko Sumida
<u>លីកទី២៨</u>	៨នាក់ (បុត្រិលិក)	កម្មសិក្សា៖ (សៀមរាប, បន្ទាយគី, អង្គរភ្នំ)
៩០ ខែធ្នូ- ២៥ ខែធ្នូ ឆ្នាំ២០០០	បុរាណវិឡា ៥ ស្ថាបក្សកម្ម ៥	[ប្រធិតិសាស្ត្រ] - Yoshiaki Ishizawa [ស្ថាបក្សកម្ម] - Masao Katagiri, Satoru Miwa, Masatoki Takahashi [បុរាណវិឡា] - Kunikazu Ueno, Yasuharu Miyamoto, Masako Marui, Hisao Arahi
<u>លីកទី២៩</u>	១៨នាក់	កម្មសិក្សា៖ (សៀមរាប, បន្ទាយគី, អង្គរភ្នំ, សានីយទ្វាតានី)
៥ ខែមីនា- ២៥ ខែមីនា ឆ្នាំ២០០១	បុរាណវិឡា ៥ ស្ថាបក្សកម្ម ៩០	[ស្ថាបក្សកម្ម] - Masao Katagiri, Satoru Miwa, Masatoki Takahashi [បុរាណវិឡា] - Kunikazu Ueno, Yasuharu Miyamoto, Masako Marui, Hisao Arahi
<u>លីកទី៣០</u>	១៨នាក់	កម្មសិក្សា៖ (សៀមរាប, បន្ទាយគី, អង្គរភ្នំ, សានីយទ្វាតានី)
១ ខែសីហា- ៧ ខែកញ្ញា ឆ្នាំ២០០១	បុរាណវិឡា ៧ ស្ថាបក្សកម្ម ៥	[ស្ថាបក្សកម្ម] - Masao Katagiri, Satoru Miwa [ទ្វាតានី] - Yoji Aoyagi, Tatsuo Sasaki, Takenori Nogami, Kazuhiko Tanaka, Masako Marui, Tokiko Sumida [បុរាណវិឡា] - Kunikazu Ueno, Tetsuo Hishida, Yasuharu Miyamoto, Masako Marui, Hisao Arahi
<u>លីកទី៣១</u>	៧នាក់	កម្មសិក្សា៖ (សៀមរាប, បន្ទាយគី)
១ ខែធ្នូ- ១៥ ខែធ្នូ ឆ្នាំ២០០១	បុរាណវិឡា ៧	[បុរាណវិឡា] - Tetsuo Hishida, Masako Marui
<u>លីកទី៣២</u>	៧៣នាក់	កម្មសិក្សា៖ (សៀមរាប, បន្ទាយគី, អង្គរភ្នំ, សានីយទ្វាតានី)
១ ខែសីហា- ៧ ខែកញ្ញា ឆ្នាំ២០០២	បុរាណវិឡា ៧ ស្ថាបក្សកម្ម ៦	[ស្ថាបក្សកម្ម] - Masao Katagiri, Satoru Miwa, Yoko Kojima [ទ្វាតានី] - Yoji Aoyagi, Tatsuo Sasaki, Takenori Nogami, Kazuhiko Tanaka, Masako Marui, Yukitsugu Tabata, Tokiko Sumida [បុរាណវិឡា] - Kunikazu Ueno, Tetsuo Hishida, Yasuharu Miyamoto, Masako Marui, Hisao Arahi (ស្រាវជ្រាវប់នូមព្រះពួកូលូបុរាណ)
<u>លីកទី៣៣</u>	៩នាក់	កម្មសិក្សា៖ (សៀមរាប, បន្ទាយគី, អង្គរភ្នំ)

១០ ខែវិច្ឆិក ឆ្នាំ២០២៣- ១០ ខែកញ្ចប់ ឆ្នាំ២០២៣	បុរាណវិទ្យា ៣	[ស្ថាបក្សកម្ម] – Masao Katagiri, Satoru Miwa, Yoko Kojima [បុរាណវិទ្យា] – Tetsuo Hishida, Yasuharu Miyamoto, Masako Marui, Yukitsugu Tabata
លើកទី៣៨	១៤នាក់	កម្មសិក្សារះ (សៀមរាប, បន្ទាយភី, អង្គរភ្លើ)
១០ ខែសីហា- ៣០ ខែសីហា ឆ្នាំ២០២៣	បុរាណវិទ្យា ៤ ស្ថាបក្សកម្ម ៦	[ស្ថាបក្សកម្ម] – Masao Katagiri, Satoru Miwa [បុរាណវិទ្យា] – Kunikazu Ueno, Tetsuo Hishida, Yasuharu Miyamoto, Masako Marui, Yukitsugu Tabata, Hisao Arahi (ស្រាវជ្រាវបែន្ទូមព្រមទាំងបុរាណ)
លើកទី៣៩	៣នាក់	កម្មសិក្សារះ (សៀមរាប, បន្ទាយភី, អង្គរភ្លើ)
១៤ ខែធ្នូ- ២៩ ខែធ្នូ ឆ្នាំ២០២៣	បុរាណវិទ្យា ៣	[បុរាណវិទ្យា] – Kunikazu Ueno, Masako Marui (និស្សិតមនាក់ និងបុគ្គលិក១នាក់)
លើកទី៣៩	៩នាក់	កម្មសិក្សារះ (បន្ទាយភី, អង្គរភ្លើ)
១៦ ខែសីហា- ៣១ ខែសីហា ឆ្នាំ២០២៤	បុរាណវិទ្យា ៤ ស្ថាបក្សកម្ម ៥	[ស្ថាបក្សកម្ម] – Masao Katagiri, Satoru Miwa [បុរាណវិទ្យា] – Kunikazu Ueno, Tetsuo Hishida, Yasuharu Miyamoto, Masako Marui, Yukitsugu Tabata (និស្សិតបុរាណនាក់ និងបុគ្គលិក១នាក់) ច្បាក់បរដ្ឋិនពិសេស៖ ពិចារណាលើការបាត់បង់សំណង់តាមរយៈគីតាងបុរាណ វិទ្យា (Kunikazu Ueno, ២៨ ខែសីហា នៅសាកលវិទ្យាបៃយកុម្មិនិត្រិតសិល្បែ៖)
លើកទី៣៧	១៥នាក់	កម្មសិក្សារះ (បន្ទាយភី, អង្គរភ្លើ)
១៣ ខែសីហា- ១៣ ខែកញ្ចប់ ឆ្នាំ២០២៤	បុរាណវិទ្យា ១០ ស្ថាបក្សកម្ម ៥	[ស្ថាបក្សកម្ម] – Masao Katagiri, Satoru Miwa [បុរាណវិទ្យា] – Kunikazu Ueno, Tetsuo Hishida, Yasuharu Miyamoto, Masako Marui, Yukitsugu Tabata (និស្សិតបុរាណនាក់ និងបុគ្គលិក១នាក់)
លើកទី៣៨	១៥នាក់	កម្មសិក្សារះ (បន្ទាយភី, អង្គរភ្លើ)
១៦ ខែសីហា- ៤ ខែកញ្ចប់ ឆ្នាំ២០២៦	បុរាណវិទ្យា ១០ ស្ថាបក្សកម្ម ៥	[ស្រាវជ្រាវអំពីខ្សែ] – Yoshiaki Ishizawa, លី រូហ្សា, កែវ តីណាល់ [ស្រាវជ្រាវអំពីបែកតិកកណ្តារប្បដ្ឋម៉ែ] – Yoshiaki Ishizawa, Masako Marui, ឯក ប៊ុនថា [ស្ថាបក្សកម្ម] – Satoru Miwa, ម៉ៅ សុនិ [បុរាណវិទ្យា] – Kunikazu Ueno, Tetsuo Hishida, Yasuharu Miyamoto, Masako Marui, Yukitsugu Tabata, ជីន យុនី [បុរាណវិទ្យា] – Jun Yokoyama
លើកទី៣៩	១៥នាក់	កម្មសិក្សារះ (បន្ទាយភី, អង្គរភ្លើ)
២១ ខែកញ្ចប់- ៧ ខែមីនា ឆ្នាំ២០២៧	បុរាណវិទ្យា ១០ ស្ថាបក្សកម្ម ៥	[ស្រាវជ្រាវអំពីបែកតិកកណ្តារប្បដ្ឋម៉ែ] – Yoshiaki Ishizawa, Shigeo Aoki, Akiko Tashiro, Shinji Tsukawaki [ស្ថាបក្សកម្ម] – Satoru Miwa, ម៉ៅ សុនិ [បុរាណវិទ្យា] – Masako Marui, Yukitsugu Tabata, ជីន យុនី [បុរាណវិទ្យា] – Jun Yokoyama

លើកទី៤០	២១នាក់	កម្មសិក្សា៖ (បន្ទាយតី, អង្គរភ្លើ)
	បុរាណវិឡា ៩០ ស្ថាបគ្រកម្ម ៥ និស្សិតសុបីយ៉ា ៦	[ស្រាប់ជាអំពីខ្សោយ] – Yoshiaki Ishizawa, ទីន ទីណាត់ [ស្រាប់ជាអំពីហេតិកកណ្តារប្បដម័] – Yoshiaki Ishizawa, Shigeo Aoki, Akiko Tashiro, Shinji Tsukawaki, ទីន ទីណាត់ ឆ្នាំ សុខីន, Noboru Goto [ស្ថាបគ្រកម្ម] – Satoru Miwa, ម៉ៅ សុនី [បុរាណវិឡា] – Kunikazu Ueno, Tetsuo Hishida, Yasuharu Miyamoto, Masako Marui, Yukitsugu Tabata, ទីន ទីណាត់, ផូល ទីន [ឯក្សិខ្សោយ] – Jun Yokoyama
លើកទី៤១	១៥នាក់	កម្មសិក្សា៖ (បន្ទាយតី, អង្គរភ្លើ)
	បុរាណវិឡា ៩០ ស្ថាបគ្រកម្ម ៥ និស្សិតសុបីយ៉ា ៥	[ស្រាប់ជាអំពីខ្សោយ] – Yoshiaki Ishizawa, Masako Marui, Noboru Goto [ស្រាប់ជាអំពីហេតិកកណ្តារប្បដម័] – Masako Marui, Nobuo Endo, Shinichi Shimizu, Akiko Tashiro [ស្ថាបគ្រកម្ម] – Satoru Miwa, ម៉ៅ សុនី [បុរាណវិឡា] – Kunikazu Ueno, Tetsuo Hishida, Yasuharu Miyamoto, Masako Marui, Yukitsugu Tabata, ទីន ទីណាត់, ផូល ទីន កិន កតី [ឯក្សិខ្សោយ] – Jun Yokoyama [អប់រំហេតិកកណ្តារប្បដម័] – Masako Marui, Makiko Kubo - លើកទី១៖ “អប់រំហេតិកកណ្តារប្បដម័សម្រាប់អ្នករស់នៅតំបន់អង្គរ” (នៅថ្ងៃទី២៦ ខែកញ្ញា អ្នកកុមិរហាលចំនួន១៤០នាក់បានមកចូលរួមក្នុងកម្មវិធី ដែលរៀបចំនៅបន្ទាយតី, ស្ថានហាលចូលអង្គរភ្លើ និងសារមន្ទីរប្រព័ន្ធភោតុម សីហនុ-អង្គរ) - លើកទី២៖ “អប់រំហេតិកកណ្តារប្បដម័សម្រាប់អ្នករស់នៅតំបន់អង្គរ” (នៅថ្ងៃទី៣០ ខែសីហា អ្នកកុមិរៀបចំនួន១០នាក់បានមកចូលរួមក្នុងកម្មវិធី ដែលរៀបចំនៅបន្ទាយតី, ស្ថានហាលចូលអង្គរភ្លើ និងសារមន្ទីរប្រព័ន្ធភោតុម សីហនុ-អង្គរ)
លើកទី៤២	៨នាក់	កម្មសិក្សា៖ សារមន្ទីរប្រព័ន្ធភោតុម សីហនុ-អង្គរ
	បុត្រិលិក សារមន្ទីរប្រព័ន្ធភោតុម សីហនុ-អង្គរ ៨នាក់	[ប្រចាំបុរី] – Yoshiharu Nakao
លើកទី៤៣	២៣នាក់	កម្មសិក្សា៖ (បន្ទាយតី, អង្គរភ្លើ)
	បុរាណវិឡា ១៥ ស្ថាបគ្រកម្ម ៥ និស្សិតសុបីយ៉ា៣	[ស្រាប់ជាអំពីខ្សោយ] – Yoshiaki Ishizawa, Masako Marui, Noboru Goto, កែវ តីណាត់ [ស្រាប់ជាអំពីហេតិកកណ្តារប្បដម័] – Masako Marui, Shigeo Aoki, Akiko Tashiro [ស្ថាបគ្រកម្ម] – Satoru Miwa, ម៉ៅ សុនី [បុរាណវិឡា] – Kunikazu Ueno, Tetsuo Hishida, Yasuharu Miyamoto,

		<p>Masako Marui, Yukitsugu Tabata, ទីន ទី៣ា, សោម វិសុទ្ធ, ជូន ទី២</p> <p>[ក្រឹតាគ្នា] – Jun Yokoyama</p> <p>[អប់រំបេតិកកណ្តារប្បដម៉ែ] – Masako Marui, Makiko Kubo - លើកទី៣៖ “អប់រំបេតិកកណ្តារប្បដម៉ែសម្រាប់អ្នកស់នៅតំបន់អង្គរ” (នៅថ្ងៃទី២៦ ខែកញ្ញា សិស្សចំនួន៨១២នាក់និងគ្រប់ពេញចំនួន៩៨នាក់មកពី សាលាបមសិក្សាសាមគ្គិសហគមនាមកចូលរួមក្នុងកម្មវិធីដែលរៀបចំនៅ បន្ទាយក្តី និងសាមន្តីរបៈនភោត្តម សីហនុ-អង្គរ)</p>
លើកទី៤៤	៦នាក់	កម្មសិក្សា៖ (បន្ទាយក្តី, អង្គរក្តី)
១២ ខែកញ្ញា- ១១ ខែកញ្ញា ឆ្នាំ២០១០	បុរាណវិទ្យា ៤ ស្ថាបត្រកម្ម ២	<p>[ស្ថាបត្រកម្ម] – Satoru Miwa, ម៉ៅ សុនី</p> <p>[បុរាណវិទ្យា] – Yukitsugu Tabata, ឯក បុនចា, សែង ចាន់ចា, សោម វិសុទ្ធ, ជូន ទី២</p> <p>[អប់រំបេតិកកណ្តារប្បដម៉ែ] – Chie Abe - លើកទី១៩៖ “កម្មវិធីអប់រំបេតិកកណ្តារប្បដម៉ែអាស៊ី” (នៅថ្ងៃទី១៩, ២១, ២៤ ខែសីហា និងថ្ងៃទី៤ ខែកញ្ញា សិស្សចំនួន៨១២នាក់ និងគ្រប់ពេញចំនួន៩៨នាក់មកពីសាលាបមសិក្សាក្រោកនៃបានមកចូលរួម ក្នុងកម្មវិធីដែលរៀបចំនៅបន្ទាយក្តី និងសាមន្តីរបៈនភោត្តម សីហនុ-អង្គរ) * កម្មវិធីរៀបអង្គរក្តីដោយប្រើដឹងទិន្នន័យគ្រប់ពេញចំនួន៩៨នាក់ នៅថ្ងៃទី១៧ ខែកញ្ញា សិស្សនៃវិទ្យាល័យ Sophia Fukuoka បានចូលរួមនៅក្នុងកម្មវិធីយល់ដឹងអំពីតំបន់ប្បដម៉ែបេតិកកណ្តារប្បដម៉ែ ដោយប្រើដឹងទិន្នន័យគ្រប់ពេញចំនួន៩៨នាក់ដូចមួយអង្គរក្តី។</p>
លើកទី៤៥	៦នាក់	កម្មសិក្សា៖ បន្ទាយក្តី
២២ ខែធ្នូ-៣៩ ខែធ្នូ ឆ្នាំ២០១០	បុរាណវិទ្យា ៤ ស្ថាបត្រកម្ម ២	<p>[ស្ថាបត្រកម្ម] – Satoru Miwa, ម៉ៅ សុនី, ជីង ផោមមុនី</p> <p>[បុរាណវិទ្យា] – Yukitsugu Tabata, ឯក បុនចា, សែង សុធទា, សែង ចាន់ចា, សោម វិសុទ្ធ, ជូន ទី២</p>
លើកទី៤៦	៩៩នាក់	កម្មសិក្សា៖ បន្ទាយក្តី, អង្គរក្តី
៤ ខែសីហា- ១០ ខែកញ្ញា ឆ្នាំ២០១៩	បុរាណវិទ្យា ៦ ស្ថាបត្រកម្ម ៤	<p>[ស្ថាបត្រកម្ម] – Satoru Miwa, ម៉ៅ សុនី, សំ ពោ, ជីង ផោមមុនី</p> <p>[បុរាណវិទ្យា] – Yukitsugu Tabata, ឯក បុនចា, លី នូណា, សែង សុធទា, ជូន ទី២</p> <p>[អប់រំបេតិកកណ្តារប្បដម៉ែ] – Chie Abe [Remote-sensing (ការប្រមូលព័មានតាមរយៈផ្ទាយរោងចក)] – Hiroyuki Kamei - លើកទី២៩៖ “កម្មវិធីអប់រំបេតិកកណ្តារប្បដម៉ែអាស៊ី” (នៅថ្ងៃទី១៣, ២០, ២៧ ខែសីហា និងថ្ងៃទី៣, ១០ ខែកញ្ញា សិស្សចំនួន៨៩នាក់ នាក់ និងគ្រប់ពេញចំនួន៩៨នាក់មកពីសាលាបមសិក្សាប្រជុំចំនួន១១ នៅយុទ្ធសាស្ត្រ ស្រុកបន្ទាយក្តី ជាមួយនិងនិស្សិកជុំបុនចំនួន៨០នាក់បានមកចូលរួម ក្នុងកម្មវិធីដែលរៀបចំនៅបន្ទាយក្តី និងសាមន្តីរបៈនភោត្តម សីហនុ-អង្គរ) * ថ្ងៃទី១៣ ខែកញ្ញា សហការជាមួយJQA (ស្ថាប់នៅបានអាជីវការជប់) បាន រៀបចំកម្មវិធីអប់រំបេតិកកណ្តារប្បដម៉ែបេតិកកណ្តារប្បដម៉ែតំបន់អង្គរ * កម្មវិធីរៀបអង្គរក្តីដោយប្រើដឹងទិន្នន័យគ្រប់ពេញចំនួន៩៨នាក់ ថ្ងៃទី២៨ មិថុនា កម្មវិធីរៀបចំនៅ “ថ្ងៃឆ្លាស់បុរាណតំបន់រៀងគ្រប់ពេញចំនួន៩៨នាក់</p>

		<p>តំបន់” នៃអនុវិទ្យាល័យ Kanagawa Prefecture Zushi Numama</p> <p>* កម្មិធិរៀបអង្គភកដោយប្រើដីលើក្នុចបានបើកទី៣ ថ្ងៃទី១៩ ខែកុលា កម្មិធិរៀបចំនៅបែងដែមនៃអនុវិទ្យាល័យ Takaido, Suginami Ward, Tokyo</p>
លីកទី៤៧	១១នាក់	កម្មសិក្សា៖ បន្ទាយភូ
២៨-៣០ ខែធ្នូ ឆ្នាំ២០១៩	បុរាណវិញ្ញា ៦ ស្តាបគ្វកម្ម ៥	[ស្តាបគ្វកម្ម] – Satoru Miwa, ម៉ៅ សុនី, សំ ពៅ [បុរាណវិញ្ញា] – Yukitsugu Tabata, ឯក បុនចា, លី នូណា, ដីន ទី
លីកទី៤៨	១៩នាក់	កម្មសិក្សា៖ បន្ទាយភូ, អង្គភក
៣ ខែសីហា-៤ ខែកញ្ញា ឆ្នាំ២០១៨	បុរាណវិញ្ញា ១៣ ស្តាបគ្វកម្ម ៦	[ស្តាបគ្វកម្ម] – Satoru Miwa, ម៉ៅ សុនី, សំ ពៅ, ជីង លោមមុនី, ឈាន ផ្លា [បុរាណវិញ្ញា] – Yukitsugu Tabata, ឯក បុនចា, លី នូណា, ដីន សុីចា, ញីម សុធនិន្ទ, ដីន ទី [អប់រំបេកិកកណ្តាលបែងដែម] – Chie Abe - លីកទី៣៖ “កម្មិធិអប់រំបេកិកកណ្តាលបែងដែមអាសី” (សិស្សចំនួន៣៨នាក់ និងគ្រប់ដែលចំនួន៣៦នាក់មកពីសាលាបបមសិក្សា ចំនួន៥ នៅក្នុងបន្ទាយភូ និងប្រជាក ក្នុងស្រុកបន្ទាយភូមួយ និងនិស្សិត ដីនចំនួន៣១នាក់នានាមកចូលរួម គួរកម្មិធិដែលរៀបចំនៅបន្ទាយភូ, សាមនីរប្បៈនៃពេញសិក្សា សីហា-អង្គ និងអង្គភក) * កម្មិធិរៀបអង្គភកដោយប្រើដីលើក្នុចបានលីកទី៤ ថ្ងៃទី២៨ ខែកុលា កម្មិធិរៀបចំនៅអនុវិទ្យាល័យ និងវិទ្យាល័យនានា Niigata Seishin * កម្មិធិរៀបអង្គភកដោយប្រើដីលើក្នុចបានលីកទី៥ ថ្ងៃទី១៩ ខែធ្នូ កម្មិធិរៀបចំនៅអនុវិទ្យាល័យ និងវិទ្យាល័យនានា Niigata Seishin * កម្មិធិរៀបអង្គភកដោយប្រើដីលើក្នុចបានលីកទី៦ នៅកំបង់កុហុតី៖ “បន្ទាយអំពីបេសកកម្មអនុវត្តដាក់នៃសាកលវិទ្យាសុវិញ្ញាណដែលបានក្នុងបន្ទាយអំពី រោគ្រោះដោយសាកលវិទ្យាមួយ” ខ្លួនឯកសារក្នុងបន្ទាយអំពីបេសកកម្មអនុវត្តដែលបានក្នុងបន្ទាយអំពី ថ្ងៃទី១៩ ខែធ្នូ កម្មិធិរៀបចំនៅខែត្រូវមកូលសហគម Shimo-Yahagi Rikuzentakata City, Iwate Prefecture
លីកទី៤៩	២៣នាក់	កម្មសិក្សា៖ បន្ទាយភូ, អង្គភក
៣ ខែសីហា-១៥ ខែកញ្ញា ឆ្នាំ២០១៣	បុរាណវិញ្ញា ១៤ ស្តាបគ្វកម្ម ៥	[ស្តាបគ្វកម្ម] – Satoru Miwa, ម៉ៅ សុនី, សំ ពៅ, ជីង លោមមុនី, ឈាន ផ្លា [បុរាណវិញ្ញា] – Yukitsugu Tabata, Masako Marui, ឯក បុនចា, លី នូណា, ដីន សុីចា, ញីម សុធនិន្ទ, ដីន ទី [អប់រំបេកិកកណ្តាលបែងដែម] – Chie Abe នៅសៀវភៅកប Satoru Miwa និង Saori Tanaka - “កម្មិធិអប់រំបេកិកកណ្តាលបែងដែម” (ថ្ងៃទី ២២, ២៧ ខែមេសា និង ថ្ងៃទី២, ៤, ៦, ១១ ខែឧសភា សិស្សចំនួន៣៨នាក់ និងគ្រប់ដែលចំនួន៣៨នាក់មកពីសាលាបបមសិក្សា ត្រូវបានក្នុងគោលការណ៍ និងប្រជាក បានមកចូលរួមគួរកម្មិធិដែលរៀបចំនៅ បន្ទាយភូ, សាមនីរប្បៈនៃពេញសិក្សា សីហា-អង្គ និងអង្គភក)

		(នៅប្រទេសជីវិត) Chie Abe សិត្តាសាលាអំពីបិស្ថាន និងការអប់រំបែគិកកណ្តាលប្រជាមុជ “កម្មវិធីរៀបអង្គរភ្នែជាយប្រើដឹងឈើក្នុច”។ កម្មវិធីនេះរៀបចំនៅថ្ងៃទី១៣ និង១៥ ខែសីហា នៅ United Nation University GEOC Global Environment Partnership Plaza
២៤ មិថុនា, ២៩ ឧសភា, ២៥ កុលា ២០១៤, ៣០ មករា ២០១៥	៣៨នាក់	ច្បាក់បង្កែវ៖ សាកលវិទ្យាល័យកូមិនីថិកសិល្បៈ [មួលដ្ឋានសិក្សាប្រវត្តិសិល្បៈខ្លួន] – Makiko Kubo
លើកទី៥០ ៦ ខែសីហា- ១០ ខែកញ្ញា ឆ្នាំ២០១៥	១៦នាក់ បុរាណិទ្យា ៨ ស្ថាបុរាណ ៨	កម្មសិក្សារៀបចំ បន្ទាយកីឡា, អង្គរភ្នែជា [ស្ថាបុរាណ] – Satoru Miwa, Yoko Kojima, ម៉ៅ សុនី, គោរព កសល (ព្រឹទ្ធបុរាណនៃមហាវិទ្យាល័យស្ថាបុរាណ) [បុរាណិទ្យា] – Masako Marui, ពីរី សុជាតិ, កីន កីឡា, លោក ស្រី សុវណ្ណៈ (សាកលវិទ្យាជារនៃសាកលវិទ្យាល័យកូមិនីថិកសិល្បៈ), មួន សុភាព (ព្រឹទ្ធបុរាណនៃមហាវិទ្យាល័យបុរាណិទ្យា) [ចូលរួមបង្កែវ៖] – Fumiaki Matsuura, Makiko Kubo, Keiko Sato, ទីន ទីនា, ជាយ ចែនា, ឈាន ផ្ទា [អប់រំបែគិកកណ្តាលប្រជាមុជ] - “កម្មវិធីអប់រំបែគិកកណ្តាលប្រជាមុជ” (ថ្ងៃទី៤ ខែសីហា សិស្សចំនួន១១០នាក់ មកពីអនុវិទ្យាល័យក្រុចចក រួមជាមួយ ក្រោមនិស្សិតស្តីគ្របិត្តបង្ក្រាប់ការងារសាស្ត្រសៃន្សែនសាកលវិទ្យាល័យសុវណ្ណៈយ៉ា (STP) នានចូលរួមទស្សនកនៅប្រាសាទអង្គរភ្នែជា) (ថ្ងៃទី៩ ខែសីហា អ្នកកូមិនីបាលចំនួន៩០នាក់ ពានមកចូលរួមក្នុងកម្មវិធីនៅបន្ទាយកីឡា)
១៣-២០ ខែសីហា ឆ្នាំ២០១៥ ចំនួន៨ថ្ងៃ	សមាជិកចូលរួម ១០នាក់ ទីនាក់ ៩៥ ២នាក់ លាយ ២នាក់ កូមាត ២នាក់ ថែ ១នាក់ រៀបគណន័យ ៣នាក់	សិត្តាសាលាអន្តរជាតិលើកទី១ស្តីអំពីបែគិកកណ្តាលប្រជាមុជនៃប្រទេសមានប្រជាមុជ។ “សកម្មភាពជាសំរួលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីថែរក្សាបែគិកកណ្តាលប្រជាមុជរបស់ប្រទេសទាំងអស់នៅក្នុងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីន់នៃសាកលវិទ្យាល័យសុវណ្ណៈយ៉ា, ស្រីមកបាយ” - ទីកន្លែងដែលមានប្រជាមុជនៃប្រទេសទាំងអស់នៅក្នុងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីន់នៃសាកលវិទ្យាល័យសុវណ្ណៈយ៉ា, ស្រីមកបាយ - សហការរៀបចំជាយេះ Regional Center for Archaeology and Fine Arts (SEAMEO SPAFA), ក្រសួងរៀបចំនិងវិចិត្តសិល្បៈនៃប្រទេសកម្ពុជា, អាជ្ញាធមជាតិអប្បក - ផ្ទាល់ Yoshiaki Ishizawa, Chie Abe, ទីន ទីនា - អ្នកសម្របសម្រួល៖ U Nyunt Han, អំដី ផ្ទាល់, Yoshiaki Ishizawa

		<ul style="list-style-type: none"> - សមាជិក៖ <ul style="list-style-type: none"> + កម្ពុជា៖ លី នូណា, លយន វដ្ឋា + លាន់៖ Phanthavong Orlany, Phimmsenh Sybounhevang + មីយ៉ាម៉ា៖ Than Htike, Tin Htut Aung + ថែទាំងធម៌៖ Poshyanandana Vasu + ឪព្រឹត្តិកាមេ៖ Nguyen Hoangbach Linh, Nguyen Nhut Phoung, Nguyen Phoung Thao
៤-១៤ កម្ម: ២០១៥	<p>សមាជិក១១នាក់ មកពីប្រទេស ចំនួន៥</p> <p>ខ្លួន ៣នាក់ លាន់ ២នាក់ កុមា ២នាក់ ថែ ១នាក់ ឪព្រឹត្តិកាមេ ៣ នាក់</p>	<p>សិក្សាសាលាអន្តរជាតិលើកទី២ស្ថីអំពីហេតិកកណ្តាល បិយដម្ឋោនប្រៃសកាមដងទន្លេមេគគុំ។ “សកម្មភាពផ្ទាស់បួនកិច្ចសហប្រពិបត្តិការអន្តរជាតិ ដើម្បីថែរក្សាបេតិកកណ្តាល បិយដម្ឋោនប្រៃសទាំងមេន្តរជាតិអាមេរិយ៍” ។</p> <ul style="list-style-type: none"> - ទីកន្លែង៖ មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តាលដនៃបានមនុស្សអាស៊ីអាមេរិយ៍ - សហការរៀបចំដោយ៖ Regional Center for Archaeology and Fine Arts (SEAMEO SPAFA), ក្រសួងបិយដម្ឋោននិងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា, អាជ្ញាធរជាតិអប្បយ័ត្ន - នីតាល់៖ Yoshiaki Ishizawa, Chie Abe, ឌីវី គីមលាង - អ្នកសម្របសម្រួល៖ U Nyunt Han, អំដី ជូណាន, Yoshiaki Ishizawa - សមាជិក៖ <ul style="list-style-type: none"> + កម្ពុជា៖ លី នូណា, លយន វដ្ឋា + លាន់៖ Phanthavong Orlany, Khamseng Vongsy + មីយ៉ាម៉ា៖ Than Htike, Tin Htut Aung + ថែទាំងធម៌៖ Poshyanandana Vasu + ឪព្រឹត្តិកាមេ៖ Nguyen Hoangbach Linh, Nguyen Khanh Trung Kien, Nguyen Phoung Thao
ថ្ងៃទី១៥-១៦ ខែកម្ម: ឆ្នាំ២០១៥	ស្ថាបគ្រកម្ម ២០នាក់	<p>ប្រាក់បង្រៀន៖ សាកលវិទ្យាលីយកូមិនិចិត្រសិល្បៈ [ការថែរក្សាបេតិកកណ្តាលបិយដម្ឋោន] – Satoru Miwa</p>
ថ្ងៃទី១៣-២០ ខែសីហា ឆ្នាំ២០១៥ (ថ្ងៃ)	<p>សមាជិកចូលរួម ១២នាក់</p> <p>ខ្លួន ៣នាក់ លាន់ ៤នាក់ កុមា ២នាក់ ថែ ២នាក់ ឪព្រឹត្តិកាមេ ១នាក់</p>	<p>សិក្សាសាលាអន្តរជាតិលើកទី៣ស្ថីអំពីហេតិកកណ្តាលបិយដម្ឋោននៃប្រៃសកាមដង ទន្លេមេគគុំ</p> <ul style="list-style-type: none"> - នីតាល់៖ Yoshiaki Ishizawa, Makiko Kubo, ឌីវី គីមលាង - អ្នកសម្របសម្រួល៖ U Nyunt Han, អំដី ជូណាន, Yoshiaki Ishizawa - ប្រធានបទ៖ <ul style="list-style-type: none"> “សកម្មភាពផ្ទាស់បួនកិច្ចសហប្រពិបត្តិការអន្តរជាតិ ដើម្បីថែរក្សាបេតិកកណ្តាល បិយដម្ឋោនប្រៃសទាំងមេន្តរជាតិអាមេរិយ៍” ។ - ទីកន្លែង៖ មជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តាលដនៃបានមនុស្សអាមេរិយ៍ - សហការរៀបចំដោយ៖ Regional Center for Archaeology and Fine Arts

		<p>(SEAMEO SPAFA), ក្រសួងរបៀបដែនដីនិងវិចិត្យសិល្បៈនៃប្រទេសកម្ពុជា, អាជ្ញាធម៌ជាតិអប្បក្រ</p> <ul style="list-style-type: none"> - សមានិកចម្លូយម៉ោះ <ul style="list-style-type: none"> + កម្ពុជាន់ ឈាន រ៉ាន់, ទីន ទិន្នន័យ, ម៉ៅ សុនី + ណារ៉ាវ Khamphoumy Manila, Phouthong Phongxaypbnh, Siliphoum Somnuek, Khamleuan Aphaiyavong + មី យ៉ា ម៉ា នៃ Arkar Aye, Yan Aung + ថែទ្វាងដ៏ខ្ពស់ Surayoot Wiriyatadromg, Hiengkaew Pongthorn + វិរុបាទាម៉ោះ Nguyen Hoangbach Linh
លើកទី៥១ ៣០ ខែសីហា- ១២ ខែកញ្ញា ឆ្នាំ២០១៥	១៨នាក់	<p>កម្ពសិក្សា បន្ទាយកី, អង្គរភ្នែក</p> <p>ឯកណាវិទ្យា ន ស្ថាបគ្គកម្ម ន</p> <p>[ស្ថាបគ្គកម្ម] – Satoru Miwa, ម៉ៅ សុនី, គីឡូបុរសនៃមហាវិទ្យាល័យស្ថាបគ្គកម្ម) [បុរាណវិទ្យា] – Masako Marui, ឬីម សុជានឹន, កិន កតិ, ផ្សៀន ទីន (អង្គរអប្បក្រ៖ ឡើង សក្តា, កិន សំណាង, វិទុ កិរុយ, មួង ចំនួរសី) បុង សុវិតិ (សាកលវិទ្យាជិកនៃសាកលវិទ្យាល័យកុមិន្ទវិចិត្យ សិល្បៈ), មួន សុរាណ (ពិធីបុរសនៃមហាវិទ្យាល័យបុរាណវិទ្យា) [ចុលរួមបារាំង] – Kunikazu Ueno, ទីន ទិន្នន័យ, ឈាយ ចែន, ឈាន រ៉ាន់, ឬី ចែន [អប់រំបែកកណ្តាលបែងដែល] – Masako Marui, Satoru Miwa, ឡើង គីឡូបុរាណ ឬីម សុជានឹន, កិន កតិ, ផ្សៀន ទីន - “កម្មវិធីអប់រំបែកកណ្តាលបែងដែល” (ឡើងទី៤ ខែសីហា សិស្សចំនួន១៧០នាក់ មកពីអនុវិទ្យាល័យវគ្គចក រួមជាមួយ ក្រុមនិស្សិតស្ថិក្រុមបោះព្រែនការសារអង់គ្លេសនៃសាកលវិទ្យាល័យសុវិឃ្សា (STP) នានចុលរួមទស្សនការនៃប្រព័ន្ធដោយនៅ (ឡើងទី៥ ខែសីហា សិស្សមកពីសាកលបមសិក្សាប្រាំនាក់ កន្លែកាសីយ៉ែងទំនួន ១០នាក់ បានមកចូលរួមក្នុងកម្មវិធីនៃប្រព័ន្ធដែក្រៅក្នុងការសិក្សា, បន្ទាយកី និងសាមន្ទីព្រះនៃក្រុម សិបាន-អង្គរ)</p>

កំណត់សមាល់

៩. បាប់ពីឆ្នាំ១៩៩៦ កិច្ចការរៀបចំដែលជាតុកបង្កេន ឬបញ្ជីនិងសមាគតគ្មានិយ្យា រួចរាល់នៅក្នុងបណ្តុះបណ្តាលជនជាន់មនុស្សទីនេះសាកលវិទ្យាលើយសុខ្សែយ៉ា ខេត្តសៀមរាប។
 ១០. ថ្ងៃកំបង្កេននៅសាកលវិទ្យាលើយកិច្ចការនិយ្យា ឬបញ្ជីនិយ្យា នៃបាប់ពីខែមិថុនា ឆ្នាំ១៩៩៦ដល់ខែការ ឆ្នាំ១៩៩៨មានសាក្រាបាយចំនួនប្រាំហេល៥៩នាក់ បានបង្កេនចំនួន១១ដងនិងមុខវិធីចំនួន១៦ ដល់និស្សិតចំនួនប្រាំហេល១៥០០នាក់។ បាប់ពីខែមិថុនា ឆ្នាំ២០១៤ ដល់ខែកក្កដ៣០១៤ មានថ្ងៃកំបង្កេនចំនួន៨៨ដង ដោយមាននិស្សិតចូលរួមចំនួន១៣៦នាក់។
 ១១. ក្រុងក្រោននេះត្រូវបានរៀបចំអង្គភាព បាប់ពីខែមិថុនា ឆ្នាំ១៩៩៦ ដល់ខែកក្កដ៣០១៤ បានអនុវត្តចំនួន៨៧ដងគ្នា ដែលត្រូវបានរៀបចំនួន២៤៥ដង មានអក្សដែលបានចំនួន៣០នាក់ ដូចមាននិស្សិតបានចំនួន៤៥នាក់។